

ការណែនាំអំពីការប្រាស្រ័យទាក់ទងជាមួយម្ចាស់ផ្ទះជួលឬទីភ្នាក់ងារ PHA របស់អ្នក៖

ប្រសិនបើលោកអ្នកកំពុងព្យាយាមបង់ប្រាក់ថ្លៃជួលផ្ទះ ឬមិនអាចបង់ប្រាក់បានទៀតទេ សូមទាក់ទងម្ចាស់ផ្ទះជួលរបស់អ្នកភ្លាមៗ ដើម្បីពិភាក្សាអំពីជម្រើសរបស់អ្នក។ នៅអំឡុងពេលមានបញ្ហាហិរញ្ញវត្ថុ ម្ចាស់ផ្ទះជួលរបស់អ្នកអាចមានបញ្ហាប្រឈមផងដែរ។ សូមព្យាយាមប្រាស្រ័យទាក់ទងជាមួយពួកគេឱ្យបានច្បាស់ និងដោយស្របចិត្ត។

ហើយនេះជាគន្លឹះខ្លះៗដើម្បីជួយណែនាំលោកអ្នកតាមរយៈការសន្ទនាជាមួយម្ចាស់ផ្ទះជួលរបស់អ្នក៖

- និយាយដោយស្មោះត្រង់អំពីស្ថានភាពរបស់អ្នក។ ប្រសិនបើលោកអ្នកទទួលបានរងផលប៉ះពាល់ដោយសារ COVID-19 ឬការលំបាកផ្សេងៗ សូមចែករំលែកពីបញ្ហាដែលធ្វើឱ្យប្រាក់ចំណូលរបស់អ្នករងផលប៉ះពាល់។ អ្នកចូលរួមលំនៅដ្ឋានរដ្ឋ និងអ្នកចូលរួមប័ណ្ណធានា គួរទាក់ទងទីភ្នាក់ងារ PHA របស់អ្នកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពិនិត្យឡើងវិញនូវប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នក និងកែសម្រួលការបង់ប្រាក់ថ្លៃជួលរបស់អ្នក។
- សូមគិតពីការណែនាំការលើកមកនិយាយអំពីធនធាននិងជម្រើសជំនួយណាមួយដែលលោកអ្នកបានរកឃើញ។
- ពន្យល់ពីរបៀបដែលគ្រួសាររបស់អ្នកនឹងទទួលបានផលប៉ះពាល់ដោយសារការបាត់បង់លំនៅដ្ឋាន។
- សាកសួរអំពីការរៀបចំទូទាត់ប្រាក់។
- រក្សាការសន្ទនាតាមអ៊ីម៉ែលនិងអត្ថបទណាមួយ និងកត់ចំណាំនៅពេលលោកអ្នកបាននិយាយតាមទូរស័ព្ទឬជួបដោយផ្ទាល់។

¹ បានអនុម័តនៅថ្ងៃទី 4024 នៃច្បាប់ស្តីពីជំនួយសង្គ្រោះបន្ទាន់ ការជួយដោះស្រាយបន្ត និងការធានាថ្លៃកម្រិតដោយសាររ៉ឺសកូរ៉ូណា, ច្បាប់ 2020 "CARES Act" (ច្បាប់សាធារណៈ 116-136)។